

គោលការណ៍របស់សាលាចំពោះសិស្ស

តារាងខាងក្រោមនេះបង្ហាញអំពីគោលការណ៍របស់សាលា Lynn ចំពោះសិស្សដែលមានលក្ខណៈលំអិតជាងមុន។

| ប្រភេទ   | ពេលវេលា   | ច្បាប់  | ករណីលើកលែង/បណ្តឹង  |
|--|---|---|--|
| នៅសាលា Lynn (បឋមសិក្សា/អនុវិទ្យាល័យ)                     | កំឡុងពេលឆ្នាំសិក្សា   | ផ្ទេរសាលាក្លាមៗ ឬជ្រើសរើសរៀនបញ្ចប់ឆ្នាំសិក្សាបច្ចុប្បន្ន (ប្រសិនបើវត្តមានគ្រប់គ្រាន់)។ ផ្ទេរបន្ទាប់ពីនេះ។ | នាយកសាលាត្រូវអនុញ្ញាតឱ្យសិស្សបំពេញបញ្ចប់ឆ្នាំសិក្សាបន្ថែមក្នុងសាលាបច្ចុប្បន្ន។ |
| នៅសាលា Lynn (បឋមសិក្សា/អនុវិទ្យាល័យ)                     | ក្នុងកំឡុងពេលវិស្សមកាលរដូវក្តៅ                                  | ផ្ទេរសាលាក្លាមៗ   | នាយកសាលាត្រូវអនុញ្ញាតឱ្យសិស្សបំពេញបញ្ចប់ឆ្នាំសិក្សាបន្ថែមក្នុងសាលាបច្ចុប្បន្ន។ |
| ផ្ទេរពីសាលា Lynn ទៅទីក្រុងផ្សេង (ថ្នាក់ណាមួយដោយ)         | មេសា ឧសភា មិថុនា (ក្នុងកំឡុងពេលសាលាកំពុងបង្រៀន)                 | ផ្ទេរសាលាក្លាមៗ ឬជ្រើសរើសរៀនបញ្ចប់ឆ្នាំសិក្សាបច្ចុប្បន្ន (ប្រសិនបើវត្តមានគ្រប់គ្រាន់)។ ផ្ទេរបន្ទាប់ពីនេះ។ | គ្មាន  |
| ផ្ទេរពីសាលា Lynn ទៅទីក្រុងផ្សេង (ថ្នាក់ណាមួយដោយ)         | ខែផ្សេង ក្រៅពីខែមេសា ឧសភា មិថុនា (ក្នុងកំឡុងពេលសាលាកំពុងបង្រៀន) | ផ្ទេរក្លាមៗ   | នាយកសាលាអនុញ្ញាតឱ្យសិស្សបំពេញបញ្ចប់ឆ្នាំសិក្សាបច្ចុប្បន្នក្នុងសាលាបច្ចុប្បន្ន។ |
| ផ្ទេរពីសាលា Lynn ទៅទីរដ្ឋ ឬទីក្រុងផ្សេង (ថ្នាក់ណាមួយដោយ) | ផ្សេងៗ  | ផ្ទេរក្លាមៗ   | មិនមាន   |

សេចក្តីផ្តើម

កន្លែងស្នាក់នៅមានន័យថា កន្លែងដែលសិស្សរស់នៅអចិន្ត្រៃយ៍។ ជាទូទៅសិស្សត្រូវរៀននៅសាលាក្នុងតំបន់ដែលពួកគេរស់នៅ។ ករណីនេះទាក់ទងនឹងទីក្រុងដែលសិស្សរៀន និងសង្កាត់បឋមសិក្សានៅក្នុងទីក្រុង Lynn។

យោងតាមជំពូក 76 § 1 នៃច្បាប់ Massachusetts សិស្សនីមួយៗត្រូវរៀននៅក្នុងសាលាដែលបិតក្នុងតំបន់រស់នៅរបស់ពួកគេ លើកលែងតែសិស្សដែលបាននាំទៅក្នុងទីក្រុងផ្សេង។ យោងតាមជំពូក 76 § 5 នៃច្បាប់ Massachusetts សិស្សមានសិទ្ធិរៀនសាលាសាធារណៈនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយគ្មានគណៈកម្មាធិការសាលាណាដែលត្រូវឱ្យចុះឈ្មោះសិស្ស ដែលមិនមានទីលំនៅនៅក្នុងតំបន់នោះទេ លើកលែងតែមានការអនុម័តដោយច្បាប់ ឬគណៈកម្មាធិការសាលា។

យោងទៅតាមច្បាប់ខាងលើ គោលនយោបាយនេះមានលក្ខខណ្ឌដូចតទៅ៖

- សាលាសាធារណៈ Lynn  
សិស្សបឋមសិក្សា/អនុវិទ្យាល័យដែលផ្លាស់ប្តូរពីសាលាមួយទៅសាលាមួយទៀតនៅក្នុង Lynn  
(ត្រូវបានហៅថា "សិស្សសាលា Lynn");
- សិស្សសាលាសាធារណៈ Lynn ប្តូរពីសាលា Lynn ទៅទីក្រុងផ្សេងទៀតរបស់ Massachusetts  
(ត្រូវបានចាត់ទុកថា "មិនមែនជាសិស្ស Lynn") និង
- សិស្សផ្លាស់ប្តូរទីលំនៅពី Lynn ទៅរដ្ឋ ឬទីក្រុងផ្សេង។

គោលការណ៍ខាងលើនេះ មិនអនុវត្តទៅលើលក្ខខណ្ឌផ្សេងៗដែលមិនបានចែងខាងលើនោះទេ  
លក្ខខណ្ឌទាំងនោះរួមមាន ៖ អ្នកមានទីលំនៅនៅ Lynn  
រៀននៅសាលាក្នុងតំបន់ផ្សេងក្រោមលក្ខខណ្ឌការអប់រំពិសេស/ពិការភាព គ្មានទីលំនៅ  
បិតក្នុងការមើលថែពីអ្នកដទៃ ចូលរួមក្នុងកម្មវិធីពិភាសា ឬការផ្លាស់ប្តូរទីលំនៅដោយសារបញ្ហាសីលធម៌ជាដើម។

សិស្សសាលា Lynn

1. ក្នុងករណីដែលសិស្សសាលា Lynn ផ្លាស់ប្តូរទីលំនៅក្នុង Lynn ក្នុង កំឡុងពេលណាមួយក្នុងឆ្នាំសិក្សា  
ឪពុកម្តាយ/អាណាព្យាបាលត្រូវជ្រើសរើសផ្ទេរកូនទៅកាន់បឋមសិក្សា/អនុវិទ្យាល័យនៅក្នុងតំបន់ថ្មីនៃ  
Lynn។ ឪពុកម្តាយ/អាណាព្យាបាលអាចជ្រើសរើសមិនផ្ទេរកូនទៅកាន់សាលាថ្មីបាន  
ដោយសិស្សត្រូវបានអនុញ្ញាតឱ្យរៀនបញ្ចប់ឆ្នាំសិក្សាបច្ចុប្បន្ន ក្នុងករណីដែលមករៀនបានទៀងទាត់។  
ការបន្តសិក្សានៅក្នុងសាលាដដែលរហូតដល់ចប់ឆ្នាំសិក្សាមិនតម្រូវឱ្យមានការអនុញ្ញាតពិសេស  
បណ្តឹងឬការស្នើសុំអីនោះទេ។ មធ្យោបាយធ្វើដំណើរមិនត្រូវបានផ្តល់ជូននោះទេ  
លុះត្រាតែសិស្សនោះបិតក្នុងលក្ខខណ្ឌការអប់រំពិសេស/ពិការភាព។
  - a. ក ទោះបីជាយ៉ាងណាក៏ដោយ នាពេលអនាគតប្រសិនបើសិស្សសាលា Lynn  
ដែលកំពុងសិក្សានៅសាលាបច្ចុប្បន្នមិនបានមករៀនឱ្យបានទៀងទាត់  
គ្រូបន្តកថ្នាក់នឹងស្នើសុំនាយកសាលាឱ្យធ្វើការផ្លាស់សិស្សនោះទៅកាន់សាលារៀនដែលបិតនៅក្នុង  
តំបន់ថ្មីរបស់ពួកគេ។
  - b. ខ គ្រប់សិស្សសាលា Lynn ដែលផ្លាស់ប្តូរទីលំនៅនៅក្នុង Lynn ក្នុងពេលណាមួយកំឡុងឆ្នាំសិក្សា  
គួរតែផ្លាស់ទៅសាលាថ្មីនៅក្នុងតំបន់របស់ពួកគេភ្លាម នាពេលបើកបរវេស្សនកាលឆ្នាំក្រោយ។  
ពួកគេមិនអាចបន្តរៀននៅសាលាដដែលក្នុងឆ្នាំសិក្សាដដែលនោះទេ  
លុះត្រាតែមានចំណុចដូចដែលបានពណ៌នាខាងលើ។
2. សិស្សសាលា Lynn ដែលផ្លាស់ប្តូរទីលំនៅក្នុង Lynn  
ក្នុងកំឡុងពេលវិស្វកម្មកាលរដូវក្តៅគួរតែផ្លាស់ទៅរៀននៅសាលាក្នុងតំបន់ថ្មីនោះភ្លាមនៅពេលចាប់ផ្តើម  
ឆ្នាំសិក្សាថ្មី។ ពួកគេមិនគួរផ្លាស់មករៀនសាលាបច្ចុប្បន្ននេះវិញទេ  
លុះត្រាតែមានករណីដូចដែលបានពណ៌នាខាងលើ។

ដាក់ពាក្យបណ្តឹងទៅកាន់នាយកសាលាដោយសិស្សសាលា Lynn

ផ្អែកលើសិទ្ធិក្នុងការសម្រេចចិត្តរបស់នាយកសាលា សិស្សសាលា Lynn ដូចដែលបានពណ៌នាក្នុងកថាខ័ណ្ឌ ១(ខ) និង  
២ ខាងលើអាចនឹងបន្តសិក្សានៅក្នុងសាលាបច្ចុប្បន្នមួយឆ្នាំ ឬច្រើនឆ្នាំទៅមុខទៀត  
ទោះបីជាមានការផ្លាស់ប្តូរទីលំនៅដ្ឋានក៏ដោយ។ប្រសិនបើមានករណីលើកលែងបែបនេះមែន  
មធ្យោបាយធ្វើដំណើរនឹងមិនត្រូវបានផ្តល់ជូននោះទេ (លុះត្រាតែសិស្សបិតក្នុងលក្ខខណ្ឌការអប់រំពិសេស)

ឪពុកម្តាយ/អាណាព្យាបាលគួរតែសុំអនុញ្ញាតិជាលាយលក្ខណ៍អក្សរមកកាន់នាយកសាលាហើយនាយកសាលា  
(ឬអ្នកតំណាង) ត្រូវពិចារណាទៅលើចំណុចដូចខាងក្រោម៖

- ផ្តោតលើអត្ថប្រយោជន៍របស់សិស្សសាលាបច្ចុប្បន្ន និងសាលាក្នុងទីតាំងថ្មី

- កម្រិតថ្នាក់សិក្សារបស់សិស្ស (វាទាក់ទងទៅសិស្សដែលត្រូវរៀនថ្នាក់ទី 5 ឬទី 8 នាឆ្នាំក្រោយ)
- សមត្ថភាពរបស់សិស្សក្នុងការមករៀនទៀងទាត់ រួមទាំងការមកដល់សាលាទាន់ពេលវេលាផងដែរ។
- អត្តចរិតរបស់សិស្ស (ក្នុងករណីដែលមិនបិតក្នុងការអប់រំពិសេស/ពិការភាព)
- លទ្ធផលរបស់គ្រូសាលាបច្ចុប្បន្ន និងសាលាថ្មី
- ទំហំថ្នាក់រៀននាសាលាបច្ចុប្បន្ន និងសាលាថ្មី និង/ឬក៏
- កត្តាពាក់ព័ន្ធមួយចំនួនទៀតមិនរាប់បញ្ចូលកត្តាសីលធម៌

នាយកសាលា (ឬអ្នកតំណាង)

ដែលបានផ្តល់ការអនុញ្ញាត្តិអាចធ្វើការប្រានចោលការអនុញ្ញាត្តិនេះនាពេលណាមួយក្នុងថ្ងៃអនាគត ក្រោមហេតុផលសមស្រប។

ករណីមិនមែនជាសិស្សសាលា -Lynn

1. ក្នុងករណីដែលមិនមែនជាសិស្សសាលា Lynn អ្នកដែលបានផ្លាស់ទីលំនៅពី Lynn ទៅកាន់ទីក្រុងផ្សេងទៀតនៃ Massachusetts នៅក្នុងខែមេសា ឧសភា ឬមិថុនា (ពេលសាលាកំពុងបង្រៀន) ឪពុកម្តាយ/អាណាព្យាបាលអាចជ្រើសរើសផ្ទេរសាលាកូនទៅកាន់ទីក្រុងថ្មីនោះ។ បើសិនជាឪពុកម្តាយ/អាណាព្យាបាល ជ្រើសរើសមិនផ្ទេរកូនចេញ សិស្សអាចបំពេញបញ្ចប់ថ្នាក់សិក្សានៅសាលាបច្ចុប្បន្នបាន ដរាបណាមានវត្តមានទៀងទាត់។ ការបន្តសិក្សាបញ្ចប់ថ្នាក់សិក្សាដែលមិនតម្រូវឱ្យសុំការអនុញ្ញាត្តិពិសេស បណ្តឹង ឬក៏ស្នើសុំអ្វីទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្តល់មធ្យោបាយធ្វើដំណើរនោះទេ។ បន្ថែមលើសពីនេះទៅទៀត វាក៏ត្រូវតែជាទំនួលខុសត្រូវរបស់ ឪពុកម្តាយ/អាណាព្យាបាល ទាំងស្រុងក្នុងការធានាថា វត្តមានរបស់កូននៅក្នុងសាលាបច្ចុប្បន្ននេះគឺត្រូវបានអនុញ្ញាត្តិដោយច្បាប់។ ក នាពេលអនាគត ក្នុងករណីដែលមិនមែនជាសិស្ស Lynn មិនបានមករៀនទៀងទាត់ និងទាន់ពេលវេលា គ្រូបន្តកថ្នាក់នឹងស្នើសុំទៅកាន់នាយកសាលាក្នុងការផ្ទេរសិស្សចេញក្នុងពេលណាមួយក៏បាន។ នាយកសាលា (ឬអ្នកតំណាង) គឺមានសិទ្ធិក្នុងការសម្រេច ឬបដិសេធសំណើរនេះ។ ខ អ្នកមិនមែនជាសិស្ស Lynn ទាំងអស់ដែលបានផ្លាស់ប្តូរទីលំនៅពី Lynn ទៅកាន់ទីក្រុងដទៃនៃ Massachusetts ក្នុងខែមេសា ឧសភា ឬមិថុនាគួរផ្ទេរចេញពីសាលា Lynn មុនពេលបរិស្សនកាលឆ្នាំថ្មីមកដល់។ គ្មានករណីលើកលែងណាមួយគួរត្រូវបានអនុញ្ញាត្តិពីនាយកសាលា ឬនរណាម្នាក់នោះទេ។
2. អ្នកមិនមែនជាសិស្ស Lynn ទាំងអស់ដែលបានផ្លាស់ប្តូរទីលំនៅពី Lynn ទៅកាន់ទីក្រុងដទៃនៃ Massachusetts ក្រៅពីខែមេសា ឧសភា ឬមិថុនា (ក្នុងឆ្នាំសិក្សា) គួរផ្ទេរចេញភ្លាមៗ លុះត្រាតែត្រូវតាមលក្ខខណ្ឌលើកលែងដូចមានពណ៌នាខាងលើ។

ការដាក់បណ្តឹងទៅកាន់នាយកសាលាពីសំណាក់អ្នកមិនមែនជាសិស្ស Lynn

ផ្អែកលើសិទ្ធិក្នុងការសម្រេចចិត្តរបស់នាយកសាលា (ឬអ្នកតំណាង) អ្នកមិនមែនជាសិស្ស Lynn ដូចដែលពណ៌នាក្នុងកថាខណ្ឌ 2 អាចបន្តសិក្សានៅក្នុងសាលាបច្ចុប្បន្នរហូតដល់ចប់ថ្នាក់សិក្សា ប៉ុន្តែមិនអាចយូរជាងនេះនោះទេ។ មធ្យោបាយធ្វើដំណើរមិនត្រូវបានផ្តល់ជូននោះទេ។

ឪពុកម្តាយ/អាណាព្យាបាលគួរតែសុំអនុញ្ញាត្តិជាលាយលក្ខណ៍អក្សរមកកាន់នាយកសាលាហើយនាយកសាលា (ឬអ្នកតំណាង) ត្រូវពិចារណាទៅលើចំណុចដូចខាងក្រោម៖

- ផ្តោតលើអត្ថប្រយោជន៍របស់សិស្សសាលាបច្ចុប្បន្ន និងសាលាក្នុងទីតាំងថ្មី
- កម្រិតថ្នាក់សិក្សារបស់សិស្ស (វាទាក់ទងទៅសិស្សដែលត្រូវរៀនថ្នាក់ទី 5 ឬទី 8 នាឆ្នាំក្រោយ)
- សមត្ថភាពរបស់សិស្សក្នុងការមករៀនទៀងទាត់ រួមទាំងការមកដល់សាលាទាន់ពេលវេលាផងដែរ។

- អត្តចរិតរបស់សិស្ស (ក្នុងករណីដែលមិនមែនជាការអប់រំពិសេស/ពិការភាព)
- លទ្ធផលរបស់គ្រួសារលាបច្ចុប្បន្ន និងសាលាថ្មី
- ទំហំថ្នាក់រៀននាសាលាបច្ចុប្បន្ន និងសាលាថ្មី និង/ឬក៏
- ឪពុកម្តាយ/អាណាព្យាបាលទទួលស្គាល់ថា វាជាទំនួលខុសត្រូវទាំងស្រុងរបស់ខ្លួនក្នុងការធានាថាការបន្តសិក្សានៅក្នុងសាលាបច្ចុប្បន្នរបស់កូនត្រូវបានអនុញ្ញាតដោយរដ្ឋថ្មី។
- កត្តាពាក់ព័ន្ធមួយចំនួនទៀតមិនរាប់បញ្ចូលកត្តាសីលធម៌

នាយកសាលា (ឬអ្នកតំណាង)

ដែលបានផ្តល់ការអនុញ្ញាតអាចធ្វើការច្រានចោលការអនុញ្ញាតនេះនាពេលណាមួយក្នុងថ្ងៃអនាគត ក្រោមហេតុផលសមស្រប។

គ្មានករណីលើកលែងណាមួយដែលអនុញ្ញាតឱ្យសិស្សបន្តរៀនយូរជាងនេះនោះទេ។

ការផ្ទេរទៅកាន់រដ្ឋ/ទីក្រុងដទៃ

1. សិស្សដែលបានផ្លាស់ប្តូរទីលំនៅពី Lynn ទៅកាន់រដ្ឋឬទីក្រុងដទៃត្រូវតែផ្ទេរចេញពីសាលា Lynn ភ្លាមៗ គ្មានករណីលើកលែងនោះទេ។

ទំនួលខុសត្រូវរបស់គ្រួសារ និងសំណួរទាក់ទងនឹងការស្នាក់នៅ

1. ករណីដែលសិស្សសាលា Lynn ផ្លាស់ប្តូរទីលំនៅ (ទោះបីជានៅក្នុងតំបន់ ឬក្រៅតំបន់ Lynn) ឪពុកម្តាយ/អាណាព្យាបាលត្រូវជូនដំណឹងដល់អាណាព្យាបាលមុនដប់ (10) ថ្ងៃនៃថ្ងៃធ្វើការ។
2. ក្នុងករណីដែលមានមន្ទីលទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅ សាលារក្សាសិទ្ធិក្នុងការធ្វើការស៊ើបអង្កេត។ បុគ្គលិកសាលានឹងធ្វើការសម្រេចស្ថានភាពសិស្សដោយសមហេតុផល។ ការផ្លាស់ប្តូរទីលំនៅអាចកើតឡើងក្នុងកំឡុងឆ្នាំសិក្សា Lynn នឹងបន្តពិនិត្យតាមមធ្យោបាយសមស្រប។
3. មុនពេលដែលសាលាធ្វើការសម្រេចថា សិស្សមិននៅក្នុង Lynn ឪពុកម្តាយ/អាណាព្យាបាលរបស់សិស្សមានសិទ្ធិផ្តល់ការបញ្ជាក់និងភស្តុតាងនានាថា សិស្សនេះមិនមែនជាក្នុងតំបន់ Lynn។

កាលបរិច្ឆេទអនុវត្ត

គោលការណ៍នេះត្រូវមានប្រសិទ្ធភាព ចាប់តាំងពីការអនុវត្តរបស់គណៈកម្មាធិការសាលា។ គោលការណ៍នេះមិនត្រូវបានអនុវត្តទៅលើកាលបរិច្ឆេទមុនចូលជាធរមាននោះទេ មានន័យថា វាមិនត្រូវបានអនុវត្តទៅលើសិស្សដែលទទួលបានការអនុញ្ញាតបន្តសិក្សា មុនពេលគោលការណ៍នេះចូលជាធរមាននោះទេ។

**ចេញដោយគណៈកម្មាធិការសាលា Lynn**  
**ថ្ងៃទី 13 ខែ តុលា ឆ្នាំ 2022**  
**ជំនួសគោលការណ៍មុន JECC**